



ឱកាសការងារជាមួយស្ថាប័ន 117 សំណង់៖ ការប្រលងមុននិងការបណ្តុះបណ្តាលសិស្ស

កំពង់ផែក្រុង Seattle នឹងសាងសង់ស្ពានសាធារណៈ និងតំបន់ជម្រកត្រីសាច់មុន (salmon) នៅតាមដងស្ទឹង Duwamish ក្នុងឧទ្យានខាងត្បូង (South Park)។ គម្រោងស្ថាប័ន 117 នឹងជួយសមាជិកសហជីពក្នុងជំនួញដែលមានជំនាញដើម្បីសាងសង់វា។ គម្រោងសាងសង់នឹងរួមបញ្ចូលការបង្កើនការងារ 2020 ដល់ការងារ 2021។

ដើម្បីចូលជាសមាជិកសហជីព អ្នកអាចចាប់ផ្តើមការបណ្តុះបណ្តាលរបស់អ្នកជា “ភាពជាអ្នកមុនធ្វើកូនជាង” ជាមួយកម្មវិធី ANEW ឬអ្នកអាចទាក់ទងសហជីពដោយផ្ទាល់ដើម្បីរៀនពីរបៀបចាប់ផ្តើមជា “កូនជាង” ។

ស្វែងយល់បន្ថែមអំពីផ្លូវទៅកាន់អាជីពទាំងនេះនៅក្នុងជំនួញជំនាញខាងក្រោម!



កម្មវិធីភាពជាអ្នកមុនធ្វើកូនជាង ANEW

ពួកគេជានរណា៖

ANEW ដែលជាអង្គការមិនរកប្រាក់ចំណេញ ផ្តល់នូវកម្មវិធីបណ្តុះបណ្តាលភាពជាអ្នកមុនធ្វើកូនជាង ដែលជួយបុគ្គលទទួលបានអាជីពនៅក្នុងអាជីវកម្មសំណង់។ កម្មវិធីបណ្តុះបណ្តាលគឺជាការបង្ហាញពីការងារ 11 អាទិត្យ 3 ថ្ងៃក្នុងមួយអាទិត្យ។ ការបណ្តុះបណ្តាលកើតឡើងនៅ Kent ឬ Seattle។ កម្មវិធីនេះជួយមនុស្សពេញវ័យឱ្យមានចំណេះដឹងជំនាញពាណិជ្ជកម្មជាក់ស្តែង និងបច្ចេកទេសដែលចាំបាច់ដើម្បីមានការប្រកួតប្រជែង អនុវត្តដោយជោគជ័យ និងត្រូវបានទទួលយកទៅធ្វើជាអ្នកហាត់ការ។ សិក្សាកម្មវិធីនិងសិក្សាអំពីការធ្វើជំនួញជំនាញផ្សេងៗគ្នាចំនួន 10-12 ដែលរួមមានអ្វីដែលបានដាក់បញ្ចូលខាងក្រោម។ ការបណ្តុះបណ្តាលមិនត្រូវបានបង់ទេ ប៉ុន្តែនៅចុងបញ្ចប់អ្នកនឹងទទួលបានវិញ្ញាបនបត្រចំនួនបី ដែលធ្វើឱ្យអ្នកមានការប្រកួតប្រជែងសម្រាប់ការហ្វឹកហ្វឺនការងារ។

ដើម្បីចុះឈ្មោះ អ្នកត្រូវតែចូលរួមវគ្គព័ត៌មានរយៈពេល 20 នាទីតាមអ៊ិនធឺណែត និងអ៊ីមែលនូវទម្រង់ចុះឈ្មោះចូលរៀនដែលបានបំពេញពីគេហទំព័រ។

សិទ្ធិទទួលបានជាមូលដ្ឋាន៖


- មានអាយុចាប់ពី 18 ឆ្នាំឡើងទៅ
- សញ្ញាប័ត្រ GED ឬសញ្ញាប័ត្រវិទ្យាល័យ (ឬសមត្ថភាពបញ្ចប់មុនចប់កម្មវិធី)
- ប័ណ្ណបើកបររដ្ឋវ៉ាស៊ីនតោនដែលមានសុពលភាព (ឬសមត្ថភាពក្នុងការផ្តល់អាជ្ញាប័ណ្ណឡើងវិញនៅចុងបញ្ចប់នៃកម្មវិធី)
- មធ្យោបាយធ្វើដំណើរដែលអាចទុកចិត្តបាន
- សមត្ថភាពក្នុងការជាប់ការធ្វើតេស្តគ្រឿងញៀន

សម្រាប់ព័ត៌មានបន្ថែម

ចូលមើលគេហទំព័រ៖ www.anewaop.org

ហ្វេសប៊ុក៖ [@ANEWAOP.org](https://www.facebook.com/ANEWAOP.org)

ស្ថា នីយ 117 សហជីពដែលទាក់ទងនឹងវិស័យសំណង់ និងកម្មវិធីភាពជាកូនជាង



CEMENT MASONS & PLASTERERS, LOCAL 528

ពួកគេជានរណា៖

សហជីពគំណងឱ្យជាងស៊ីម៉ង់ត៍ និងជាងកំបោរ ដែលដាក់ និងបញ្ចប់បេតុងយោងទៅតាមលក្ខណៈជាក់លាក់នៅលើផ្លូវ អាគារ ផ្ទះ ទីលានកីឡា និងស្ពាន។

អំពីកម្មវិធីកូនជាង៖

- ជាងស៊ីម៉ង់ត៍ម៉ិស និងជាងកំបោរ គឺជាកម្មវិធីរយៈពេល 4 ឆ្នាំ ដែលសិស្សម្នាក់ចូលរួមវគ្គបណ្តុះបណ្តាលរយៈពេលបួលសប្តាហ៍នៅក្នុងថ្នាក់រៀននៅសម្ព័ន្ធមណ្ឌលបណ្តុះបណ្តាលក្នុងទីក្រុង Georgetown។
- ដើម្បីសាកល្បងកម្មវិធីកូនជាង បេក្ខជនត្រូវមានលក្ខណៈសម្បត្តិអប់រំបឋមមធ្យម ដាក់ពាក្យសុំដែលបានបំពេញរួច និងទទួលបានអីមែល ឬលិខិតអញ្ជើញសម្រាប់ព្រឹត្តិការណ៍សាកល្បងចេញពីកម្មសិក្សា។

សម្គាល់៖ ដោយសារតែកង្វះធនធាន ថ្នាក់កូនជាងត្រឹមត្រូវជាងស៊ីម៉ង់ត៍ម៉ិស និងជាងកំបោរ ត្រូវបានពន្យារពេលរហូតដល់ពេលក្រោយ។

សម្រាប់ព័ត៌មានបន្ថែម៖

ចូលមើលគេហទំព័រ៖ <https://www.cmpltraining.org/>
ទូរស័ព្ទទៅ៖ (206) 762-9286
ហ្វេសប៊ុក៖ @cmpltrainingwa



LABORERS, LOCAL 242

ពួកគេជានរណា៖

កម្មករសិប្បកម្មសំណង់គឺជាសិប្បកម្មចម្រុះបំផុតនៅក្នុងឧស្សាហកម្ម។ ពួកគេអនុវត្តមុខងារសំខាន់ៗនៅលើការដ្ឋានសំណង់ពាណិជ្ជកម្ម រួមមាន៖

- សំអាត និងរៀបចំកន្លែងសាងសង់ជាមុន
- លុបបំបាត់គ្រោះថ្នាក់ដែលអាចកើតមាន
- លាយនិងដាក់បេតុង
- ដាក់ដង្ហើបដើម្បីទ្រទ្រង់ផ្នែកជីក
- ដាក់ឧបករណ៍
- អានបេតុង ឬបេតុងស្នូល
- រុះរើ និងរើរចោលសម្ព័ន្ធ និងអាគារ
- ជួយកម្មករសិប្បកម្មផ្សេងទៀត (ឧទាហរណ៍ ជាងឈើ ជាងកំបោរ វិស្វករប្រតិបត្តិករ និងជាងស៊ីម៉ង់ត៍)

អំពីកម្មវិធីកូនជាង៖

ពេលកំពុងសិក្សា សិស្សនឹងទទួលបានលំនៅដ្ឋានអាហារ ការបណ្តុះបណ្តាល និងការដាក់ការងារដោយឥតគិតថ្លៃនិងប្រាក់ខែ។ មិនចាំបាច់មានជំនាញ ឬចំណេះដឹងជាមុនទេ បើយកន្លែងមជ្ឈមណ្ឌលបណ្តុះបណ្តាលគឺស្ថិតនៅ Kingston រដ្ឋវ៉ាស៊ីនតោន។

សម្គាល់៖ ដោយសារតែកង្វះធនធាន រាល់ថ្នាក់រៀននៅគ្រប់វគ្គបណ្តុះបណ្តាលទាំងអស់ត្រូវបានពន្យារពេល។ សូមពិនិត្យគេហទំព័ររបស់ពួកគេ (www.nwlett.org) សម្រាប់កាលបរិច្ឆេទថ្មី។

សម្រាប់ព័ត៌មានបន្ថែម៖

ចូលមើលគេហទំព័រ៖ www.nwlett.org
ទូរស័ព្ទទៅ៖ (360) 297-3035
ហ្វេសប៊ុក៖ @laborerslocal242



CARPENTERS, LOCAL 30 PACIFIC NW REGIONAL COUNCIL

ពួកគេជានរណា៖

The Pacific Northwest Regional Council of Carpenters រួមមានជាង 28.000 នាក់ ជាងគងជញ្ជាំងស្នូតរោងម៉ាស៊ីនស្ទីត អ្នកធ្វើការផ្នែកពាណិជ្ជកម្ម អ្នកលក់សំពៅតាវាអ្នកជំនាញផ្នែកខាងក្រៅ/ផ្នែកខាងក្នុង អ្នកដាក់អេតតាយ អ្នកធ្វើការខាងឧស្សាហកម្ម និងរោងម៉ាស៊ីន អ្នកធ្វើការផ្នែកអីស្ទឡង់ និងកម្មករសិប្បកម្មពាក់ព័ន្ធ។

អំពីកម្មវិធីកូនជាង៖

ការហ្វឹកហ្វឺតគឺជាវិធីល្អបំផុតដើម្បីចាប់ផ្តើមអាជីពជាជាងលើ។ មិនថាអ្នកមានបទពិសោធន៍នៅកន្លែងធ្វើការ ឬមិនដែលប្រើឧបករណ៍ពិបុលៗ ទេ កម្មវិធីហ្វឹកហ្វឺតកូនជាង ត្រូវបានរចនាឡើងដើម្បីផ្តល់ឱ្យអ្នកនូវជំនាញដើម្បីទទួលបានជោគជ័យ។ កម្មវិធីនីមួយៗត្រូវបានរចនាឡើងសម្រាប់ជំនាញការងារ និងដាក់អ្នកនៅលើគេហទំព័រការងារភ្លាមៗ។ ភាគច្រើនកម្មសិក្សាដែលមានរយៈពេលជាងបួនឆ្នាំផ្តល់ឱ្យអ្នកនូវ “ការធ្វើដំណើរ” នៅពេលបញ្ចប់ជាមួយនិងសក្តានុពលដែលរកប្រាក់បានខ្ពស់។

សម្រាប់ព័ត៌មានបន្ថែម

ចូលមើលគេហទំព័រ៖ <https://www.nwcarpenters.org/>
ទូរស័ព្ទ៖ (253) 945-8800
ហ្វេសប៊ុក៖ @NWCarpenters



OPERATING ENGINEERS, LOCAL 302

ពួកគេជានរណា៖

The International Union of Operating Engineers គឺជាសហជីពជំនាញដែលតំណាងឱ្យជាចម្បងៗ៖

- វិស្វករប្រតិបត្តិការដែលធ្វើការជាប្រតិបត្តិករឧបករណ៍ផលធ្ងន់
- ជាងមេកានិច និងអ្នកវាស់ស្ទង់នៅក្នុងឧស្សាហកម្មសំណង់
- វិស្វករស្ថានីដែលធ្វើការក្នុងប្រតិបត្តិការនិងការថែទាំក្នុងអគារ និងអគារឧស្សាហកម្ម និងឧស្សាហកម្មសេវាកម្ម

អំពីកម្មវិធីកូនជាង៖

- នេះគឺជាប្រភេទកម្មវិធី “រកប្រាក់ខណៈពេលដែលអ្នករៀន” ជាមួយប្រាក់ឈ្នួលចាប់ផ្តើមពី \$29+ ដុល្លារក្នុងមួយម៉ោង បូកនឹងកញ្ចប់អត្ថប្រយោជន៍ដ៏ល្អ។
- ក្នុងនាមជាសហជីពណែនាំបញ្ជូនពេញលេញ អ្នកមិនចាំបាច់ស្វែងរកការងារធ្វើទេ ពួកគេធ្វើសម្រាប់អ្នក។
- ដំណើរការជ្រើសរើសត្រូវចំណាយពេលច្រើនខែដើម្បីបញ្ចប់។ អ្នកដែលមានពិន្ទុខ្ពស់បំផុតទាក់ទងនឹងប្រវត្តិ និងបទសម្ភាសន៍អាចត្រូវបានអញ្ជើញឱ្យចូលរួមក្នុងសប្តាហ៍សុវត្ថិ

ភាព និងការតម្រង់ទិសនៅឯមជ្ឈមណ្ឌលបណ្តុះបណ្តាលរបស់ពួកគេដែលមានទីតាំងស្ថិតនៅក្នុងទីក្រុង Ellensburg។ សប្តាហ៍សុវត្ថិភាព និងការតម្រង់ទិសគឺជាឱកាសមួយសម្រាប់អ្នកដាក់ពាក្យដើម្បីស្គាល់ពាណិជ្ជកម្ម និងដើម្បីឱ្យបុគ្គលិករបស់យើងវាយតម្លៃបេក្ខជន។ មុនពេលចូលរៀន ឬជាប់កិច្ចសន្យា បេក្ខជនត្រូវបញ្ជូនទម្រង់បែបបទនៃការបញ្ចេញវេជ្ជសាស្ត្រផ្តល់ឱ្យដែលបានបំពេញដោយវេជ្ជបណ្ឌិត និងឆ្លងកាត់ការធ្វើតេស្តទឹកនោមដែលផ្តល់ជូននូវថ្នាំបញ្ចុះទឹកនោម។

ថ្ងៃផុតកំណត់នៃការថ្នាក់កូនជាងកម្រិតដំបូងឆ្នាំ 2021 គឺថ្ងៃទី 13 ខែវិច្ឆិកាឆ្នាំ 2020។ សូមដាក់ពាក្យតាមអ៊ីនធឺណិតឥឡូវនេះ។ ពាក្យសុំដែលបានជ្រើសរើសនឹងចាប់ផ្តើមបណ្តុះបណ្តាលនៅខែមេសា ឆ្នាំ 2021។

សម្រាប់ព័ត៌មានបន្ថែម៖

ចូលមើលគេហទំព័រ៖ www.oetraining.com
ទូរស័ព្ទទៅ៖ (509) 968-3203
ហ្វេសប៊ុក៖ Operating Engineers Regional Training Center



TEAMSTERS (TRUCK DRIVERS) LOCAL 174

ពួកគេជានរណា៖

កម្មវិធីកូនជាង Washington Construction Teamsters គឺជាកម្មវិធីបណ្តុះបណ្តាលនៅកន្លែងការងារចំនួន ៣០០០ ម៉ោងដែលគ្របដណ្តប់លើប្រភេទផ្សេងៗនៃសម្ភារៈសំណង់ Teamster ជាច្រើន រួមមានឡានដឹកទំនិញ និងឡានដឹកទំនិញឡានដឹកសម្រាម និងឡានចាក់ដី។

អំពីកម្មវិធីកូនជាង៖

- សិស្សនឹងធ្វើការនៅការផ្គត់ផ្គង់សំណង់ និងរៀនពីជំនាញពីក្រុមអ្នកធ្វើដំណើរដែលមានសមត្ថភាព។
- សិស្សនឹងចូលរួមវគ្គបណ្តុះបណ្តាលទាក់ទងនឹងការបន្ថែមយ៉ាងហោចណាស់ 144 ម៉ោងក្នុងមួយឆ្នាំ។
- ថ្នាក់រៀនជាធម្មតាចាប់ផ្តើមនៅនិទាឃរដូវ (មួយទៅបីថ្នាក់ក្នុងមួយឆ្នាំ)។ ថ្នាក់កូនជាងត្រូវបានបង្កើតដោយការបណ្តុះបណ្តាលលើការងារ។
- សិស្សមិនត្រូវបានទទួលប្រាក់កម្រៃសម្រាប់ការចូលរួមវគ្គបណ្តុះបណ្តាលរយៈពេល 6 សប្តាហ៍ទេ។ ប្រសិនបើអ្នកនៅខាងក្រៅតំបន់បញ្ចូល Tri-Cities អ្នកនឹងត្រូវបានផ្តល់ប្រាក់ចំនួន \$350 ដុល្លាក្នុងមួយសប្តា

ហ៊ីដ្រូឡិកក្នុងការចំណាយលើការធ្វើដំណើរ។ សិស្សទទួលបានប្រាក់ខែសម្រាប់ការបណ្តុះបណ្តាលការងារ ៣.០០០ ម៉ោង។

សម្គាល់៖ ដោយសារតែកូរ៉ូណាវីរុស ឥឡូវនេះ មជ្ឈមណ្ឌលបណ្តុះបណ្តាលក្រុម Teamsters ត្រូវបានបិទ ហើយនិងមិនមានថ្នាក់ណាមួយទេនៅឆ្នាំ 2020។ សិស្សឆ្នាំ 2020 នឹងទទួលបានការបណ្តុះបណ្តាលនៅឆ្នាំ 2021។ ប្រហែលជាមាតិកានឹងចំហមួយចំនួននៅឆ្នាំ 2021 (ប្រសិនបើមានសិស្សឆ្នាំ 2020 បានបោះបង់ចោលការសិក្សា)។

បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមដាក់ពាក្យមុនខែធ្នូឆ្នាំ 2020។

សម្រាប់ព័ត៌មានបន្ថែម៖

ចូលមើលគេហទំព័រ៖ www.teamsterstraining.org/
ទូរស័ព្ទទៅ៖ (509) 528-4190
ហ្វេសប៊ុក៖ @TeamstersLocal174



សំណួរដែលគេច្រើនសួរ

តើឯកសារអ្វីខ្លះដែលតម្រូវឲ្យមានជាធម្មតាសម្រាប់ការចុះឈ្មោះក្នុងកម្មសិក្សា?

សហជីពនីមួយៗមានទម្រង់ចុះឈ្មោះផ្ទាល់ខ្លួនដែលអ្នកអាចរកបាននៅលើគេហទំព័ររបស់ពួកគេ។ ពាក្យសុំជាច្រើនតម្រូវឲ្យមានឯកសារថតចម្លងដូចជា៖ ប័ណ្ណបើកបរមានសុពលភាព ប័ណ្ណសន្តិសុខសង្គមឬឯកសារ I-9 ផ្សេងទៀតសញ្ញាបត្រធម្មតាសិក្សាទុតិយភូមិ ឬសមមូលប្រវត្តិវិទ្យាស្រាស GED។

តើជនជាតិបរទេសអាចធ្វើការជាមួយសហជីពបានទេ?

ឯកសារសន្តិសុខសង្គម ឬលេខ I-9 តម្រូវឲ្យចូលរួមជាមួយសហជីពភាគច្រើន។ ប្រសិនបើនិយោជករបស់អ្នកតវ៉ានឹងស្ថានភាពសន្តិសុខសង្គមរបស់អ្នក អ្នកគួរតែមើល KNOW YOUR RIGHTS handout។



STAY CONNECTED WITH YOUR PORT

Sign up for **email and Text** updates at our web page or follow us on social media

www.portseattle.org/subscribe | @PortofSeattle | @FlySEA

Last updated: August 7, 2020